



អេស៊ីលីដា ត្រេននីង សេនធីរ

ACLEDA Training Center Ltd.

ការិយាល័យកណ្តាល

លេខ : អត្រស ២១៣៩ /១៤

អគ្គនាយក អេស៊ីលីដា ត្រេននីង សេនធីរ

ពេលវេលា

តំណាងសមាជិក សមាជិកក្រុមប្រឹក្សាភិបាល នាយកដ្ឋានប្រតិបត្តិការ នាយកដ្ឋានគណនេយ្យ
នាយកដ្ឋានអភិវឌ្ឍន៍ផលិតផល ការិយាល័យបណ្តុះបណ្តាល និងការិយាល័យប្រតិបត្តិ

កម្មវត្ថុ : វគ្គហ្វឹកហ្វឺនការងារដំបូងសម្រាប់កម្មករនិយោជិតដែលត្រូវបានជំរឿនថ្នាក់នៅក្នុងធនាគារ អនុប្រធាន
បេឡាធីកាភាខា ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខារាជធានី-ខេត្ត និងសាខាស្រុកកម្រិត" ក "
(In-Class Training)

- យោង : - សេចក្តីសម្រេចលេខ : អត្រស ០៩៧/១៤ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
នូវគោលការណ៍ប្រតិបត្តិ ហ្វឹកហ្វឺន និងអភិវឌ្ឍន៍ធនធានមនុស្ស ។
- អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ និងគាំទ្រ លើសេវាហ្វឹកហ្វឺនផ្ទៃក្នុងកម្មករនិយោជិត
ធនាគារ អេស៊ីលីដា ភីអិលស៊ី រវាង ធនាគារ អេស៊ីលីដា ភីអិលស៊ី និង អេស៊ីលីដា ត្រេននីង សេនធីរ
ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៣ និងការធ្វើសោធនកម្ម ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៣ ។
- សេចក្តីសម្រេចលេខ : អត្រស ២០២០/១៤ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
នូវ កម្មវិធីហ្វឹកហ្វឺនការងារដំបូង សម្រាប់កម្មករនិយោជិត ដែលត្រូវបានជំរឿនថ្នាក់ និង/ឬ ផ្លាស់ប្តូរមុខតំណែង
នៅលំដាប់សាខា ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
- លិខិតលេខ : កធម ២៤៥៤/១៤ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ ស្តីពីតម្រូវការផ្តល់ការហ្វឹកហ្វឺនការងារដំបូង
ដល់កម្មករនិយោជិតដែលផ្លាស់ប្តូរមុខតំណែង / ជំរឿនលំដាប់ថ្នាក់ ។
- លិខិតលេខ : កធម ២៤៨២/១៤ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤ ស្តីពីតម្រូវការផ្តល់ការហ្វឹកហ្វឺនការងារដំបូង
ដល់កម្មករនិយោជិតដែលផ្លាស់ប្តូរមុខតំណែង / ជំរឿនលំដាប់ថ្នាក់ ។
- លិខិតលេខ : កធម ២៥២២/១៤ ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤ ស្តីពីតម្រូវការផ្តល់ការហ្វឹកហ្វឺនការងារដំបូង
ដល់កម្មករនិយោជិតដែលផ្លាស់ប្តូរមុខតំណែង / ជំរឿនលំដាប់ថ្នាក់ ។
- លិខិតលេខ : កធម ២៥៦៧/១៤ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ ស្តីពីតម្រូវការផ្តល់ការហ្វឹកហ្វឺនការងារដំបូង
ដល់កម្មករនិយោជិតដែលផ្លាស់ប្តូរមុខតំណែង / ជំរឿនលំដាប់ថ្នាក់ ។
- លិខិតលេខ : កធម ២៥៨៣/១៤ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ ស្តីពីតម្រូវការផ្តល់ការហ្វឹកហ្វឺនការងារដំបូង
ដល់កម្មករនិយោជិតដែលផ្លាស់ប្តូរមុខតំណែង / ជំរឿនលំដាប់ថ្នាក់ ។
- លិខិតលេខ : កធម ២៥៩៤/១៤ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤ ស្តីពីតម្រូវការផ្តល់ការហ្វឹកហ្វឺនការងារដំបូង
ដល់កម្មករនិយោជិតដែលផ្លាស់ប្តូរមុខតំណែង / ជំរឿនលំដាប់ថ្នាក់ ។
- លិខិតលេខ : កធម ២៦៤៨/១៤ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ ស្តីពីតម្រូវការផ្តល់ការហ្វឹកហ្វឺនការងារដំបូង
ដល់កម្មករនិយោជិតដែលផ្លាស់ប្តូរមុខតំណែង / ជំរឿនលំដាប់ថ្នាក់ ។

អគារលេខ៥០ ផ្លូវលេខ៥១៦ កែង៣៣៥ ភូមិ៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

#50, Corner of Street 516 and 335, Phum 6, Sangkat Beung Kak I, Khan Tuol Kork, Phnom Penh, Kingdom of Cambodia.

ទូរស័ព្ទTel: +855 (0) 23 999 944 / 881 790, ទូរសារFax: +855 (0) 23 999 979 / 881 780, ប្រអប់សំបុត្រ P.O.Box: 1149

E-mail: info@acledatrainingcenter.com.kh, Website: www.acledatrainingcenter.com.kh, SWIFT Code: ACLBKHPP

- តម្រូវការចាំបាច់ ដើម្បីឲ្យកម្មករនិយោជិតដែលត្រូវបានដំឡើងថ្នាក់ឬផ្លាស់ប្តូរមុខតំណែងទទួលបាននូវចំណេះដឹង ជំនាញ ស្របតាមមុខតំណែង ។

តបតាមកម្មវត្ថុ និងយោងខាងលើ អេស៊ីលីដា ត្រេននិង សេនធីរ នឹងមានរៀបចំបើកវគ្គហ្វឹកហ្វឺនការងារដំបូង (In-Class Training) សម្រាប់កម្មករនិយោជិតដែលត្រូវបានដំឡើងថ្នាក់ជាប្រធាន-អនុប្រធានបេឡាធីកាឡាខា ធនាគារ អេស៊ីលីដា ភីអិលស៊ីសាខាជន្នីខេត្ត និងសាខាស្រុកកម្រិត ក " ដូចមានរាយនាមខាងក្រោម ៖

១- កញ្ញា អៀង គឹមហួ	ប្រធានបេឡាធីការ	សាខាស្រុកបរសេដ្ឋ-ឃុំស្វាយរំពារ
២- កញ្ញា លី ថាវី	ប្រធានបេឡាធីការ	សាខាស្រុកខ្សាច់កណ្តាល-ឃុំព្រែកតាមាក់
៣- លោក ជា ឡុងហេង	ប្រធានបេឡាធីការ	សាខាទី២ឫស្សីកែវ
៤- កញ្ញា តង់ ផល្លាន់តូ	ប្រធានបេឡាធីការ	សាខាស្រុកកំពង់ត្របែក-ឃុំប្រាសាទ
៥- អ្នកស្រី ផន សុគន្ធា	អនុប្រធានបេឡាធីការ	សាខាខេត្តកណ្តាល
៦- អ្នកស្រី លិន សុធារិត	អនុប្រធានបេឡាធីការ	សាខាស្រុកស្រីសន្ធរ-ឃុំព្រែកពោធិ៍
៧- កញ្ញា យ៉ាន ចន្ទី	អនុប្រធានបេឡាធីការ	សាខាស្រុកភ្នំស្រួច-ឃុំគីរីវ័ន្ត

ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤ នៅអេស៊ីលីដា ត្រេននិង សេនធីរ ជាន់ទី២ បន្ទប់ប្រាសាទបន្ទាយក្តី ។

អាស្រ័យហេតុនេះ សូមតំណាងសមាជិក-សមាជិកាក្រុមគ្រូហ្វឹកហ្វឺន មេត្តាចាត់ចែងបណ្តាលការហ្វឹកហ្វឺនដល់កម្មករ-និយោជិតដែលមានមុខតំណែងដូចបានរៀបរាប់ខាងលើតាមកាលបរិច្ឆេទនិងទីកន្លែងដូចបានជម្រាបជូន ។

សូមតំណាងសមាជិក-សមាជិកាក្រុមគ្រូហ្វឹកហ្វឺន ទទួលនូវការគោរពរាប់អានដ៏ស្មោះស្ម័គ្រអំពីខ្ញុំ ។

ភ្នំពេញ, ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤
ជ, អគ្គនាយក
នាយកការិយាល័យសិក្សា និងកិច្ចការនិស្សិតស្តីទី

ជូនគ្រូបង្គោលមួយ

- កាលវិភាគវគ្គហ្វឹកហ្វឺន

បន្ថែមជូន

- នាយកប្រតិបត្តិប្រតិបត្តិការ
- នាយកប្រតិបត្តិអភិវឌ្ឍន៍ផលិតផល
- " ដើម្បីជូនជ្រាបជាន់គំរាន "
- នាយក ធនាគារ អេស៊ីលីដា សាខាស្រុកកងពិស័-ឃុំស្លាកែវ, សាខាទី២ឫស្សីកែវ, សាខាស្រុកមុខកំពូល-ឃុំព្រែកអញ្ចាញ, សាខាស្រុកកំពង់ត្របែក-ឃុំប្រាសាទ, សាខាខេត្តកណ្តាល, សាខាស្រុកភ្នំស្រួច-ឃុំគីរីវ័ន្ត និងសាខាស្រុកស្រីសន្ធរ-ឃុំព្រែកពោធិ៍
- " ដើម្បីជូនជ្រាបជាន់គំរាន និងចាត់បញ្ជូន "
- ឯកសារ-កាលប្បវត្តិ

This is an electronic letter sent by Somaly Hy

កាលវិភាគវគ្គហ្វឹកហ្វឺន

ប្រធានបទ : វគ្គហ្វឹកហ្វឺនការងារជំហូរ (In-class Training)
 អ្នកចូលរួម : ប្រធាន-អនុប្រធានបេឡាធិការសាខា
 កាលបរិច្ឆេទ : ថ្ងៃទី ០៦ ដល់ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៤
 ទីកន្លែង : អេស៊ីស៊ីដា ក្រុងនិង សេនដរ ជាន់ទី២ បន្ទប់ប្រធានបន្ទាយភ្នំ
 រៀបចំដោយ : នាយកដ្ឋានប្រតិបត្តិការ

កាលបរិច្ឆេទ	ម៉ោង	មេរៀន	គ្រូឧទ្ទេសនាម
06-10-14	07:30-07:45	បើកវគ្គហ្វឹកហ្វឺន	នាយកប្រតិបត្តិប្រតិបត្តិការ
	07:45-08:45	ការគ្រប់គ្រង និងក្រមសីលធម៌	លោក ឌី ឌីច័ន្ទ
	08:45-09:45	គោលការណ៍ និងនីតិវិធីនៃការវាយតម្លៃលទ្ធផលការងារកម្មករនិយោជិត	អ្នកស្រី សុង ឈាងអេង
	Coffee Break		
	10:00-11:00	គោលការណ៍ និងនីតិវិធី ស្តីពីការឧបត្ថម្ភប្រាក់បៀវត្សរ៍ និងការឧបត្ថម្ភប្រាក់ធានា	កញ្ញា សុង ម៉ារីណេត
	11:00-12:00	កំហុស និងការដាក់ទោសវិន័យ	លោក ប៊ូ សុភក្ត្រ
	Afternoon		
	13:00-14:00	នីតិវិធីនៃការសុំអនុញ្ញាតច្បាប់ឈប់សម្រាក និងការទូទាត់ការឈប់សម្រាកប្រចាំឆ្នាំ	អ្នកស្រី ហ៊ុញ កូថា
	14:00-15:00	នីតិវិធីចុះតាមដានសារវត្តា / សម្រង់ព័ត៌មានដល់លំនៅឋាន	លោក រស់ សេរីសោភា
	Coffee Break		
	15:10-15:40	ផលិតផល និងសេវាកម្ម	នាយកប្បន្នអភិវឌ្ឍន៍ផលិតផល
	15:40-16:00	ការបង្ហាញនូវរចនាសម្ព័ន្ធគ្រប់គ្រងនៅក្នុងនាយកដ្ឋានប្រតិបត្តិការ	អ្នកស្រី វ៉ាន់ រ៉ាវី / លោក ចេង សុខឈាង
	16:00-16:30	តួនាទី និងភារកិច្ចរបស់ប្រធាន-អនុប្រធានបេឡាធិការសាខា	
07-10-14	07:30-08:45	ដែនកំណត់គ្រប់គ្រងក្នុងមុខងារតួនាទី	អ្នកស្រី វ៉ាន់ រ៉ាវី /
	08:45-09:45	ករណីសិក្សាជាក់ស្តែង	លោក ចេង សុខឈាង

07-10-14	Coffee Break		
	10:00-10:30	ប្រតិបត្តិការដកប្រាក់ពីគណនីអេស៊ីលីដាឡាវ នៅធនាគារ អេស៊ីលីដាខ្មែរ	លោក យុត រតន្នី
	10:30-11:00	លំហូរប្រតិបត្តិការនៅពេលប្រព័ន្ធ T24 មិនដំណើរការ	
	11:00-12:00	សេវាអេស៊ីលីដា យូនីជី	
	Afternoon		
	13:00-13:30	របាយការណ៍ប្រចាំថ្ងៃ ស្តីពីបញ្ហាដែលកើតមាននៅនឹងបញ្ហាបេឡាធិការ	លោក យុត រតន្នី
	13:30-14:30	ការផ្ទេរប្រាក់ក្នុងស្រុក	លោក ប៊ុន ឆន្ទៈ
	14:30-15:00	ការផ្ទេរប្រាក់ក្រៅប្រទេសតាមប្រព័ន្ធ Western Union	អ្នកស្រី លីន រ៉ុង
	Coffee Break		
	15:10-15:40	ការផ្ទេរប្រាក់ក្រៅប្រទេសតាមប្រព័ន្ធ SWIFT	អ្នកស្រី លីន រ៉ុង
	15:40-16:30	វិបត្តិបញ្ហាកើតឡើងជាក់ស្តែង និងដំណោះស្រាយ លើការផ្ទេរប្រាក់តាមរយៈ WU, SWIFT	
08-10-14	07:30-10:25	❖ របាយការណ៍សាច់ប្រាក់ប្រចាំថ្ងៃ ❖ របាយការណ៍ប្រាក់បញ្ញើប្រចាំថ្ងៃ	លោក អ៊ុន ចាន់
	Coffee Break		
	10:35-11:00	របៀបប្រើប្រាស់ Admin Card	អ្នកស្រី កែវ សុផាណី
	11:00-12:00	ការចុះបញ្ជី និងការបិទបញ្ជីនៃម៉ាស៊ីន ATM ក្នុង T24	
	Afternoon		
	13:00-14:00	ការថែរក្សាការពារសាច់ប្រាក់	នាយកដ្ឋានប្រតិបត្តិការ
	14:00-14:30	ការប្រគល់-ទទួលសាច់ប្រាក់រវាងមេឃ្លាំង និងធារី	
	14:30-15:00	អនុវត្តជាក់ស្តែងក្នុងការដូរលេខសម្ងាត់ទ្វារឃ្លាំងប្រាក់, ទ្វារទូដៃក CHUBB និង LEECO	នាយកដ្ឋានប្រតិបត្តិការ
	Coffee Break		
	15:10-15:40	ទម្រង់គំរូ និងការណែនាំ ស្តីពីការកត់ត្រាបញ្ជី	នាយកដ្ឋានប្រតិបត្តិការ
	15:40-16:30	នីតិវិធីបញ្ចូលទិន្នន័យ និងរបាយការណ៍ក្នុង ABS	
09-10-14	07:30-09:30	របៀបមើលក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយគ្រប់ប្រភេទ ដែលមានប្រតិបត្តិការ នៅធនាគារ អេស៊ីលីដា	នាយកដ្ឋានប្រតិបត្តិការ
	09:30-10:30	វិបត្តិបញ្ហាកើតឡើងជាក់ស្តែង និងដំណោះស្រាយ	

09-10-14	Coffee Break		
	10:40-11:20	ការចេញផ្សាយមូលប្បទានបត្រសាច់ប្រាក់	លោក ប៊ុត ប៊ុន្តារិន្ទ
	11:20-12:00	ការចេញផ្សាយ Bank Draft	
	Afternoon		
	13:00-13:35	ការបញ្ជាក់មូលប្បទានបត្រ	លោក ប៊ុត ប៊ុន្តារិន្ទ
	13:35-14:05	ការទូទាត់មូលប្បទានបត្រ	
	Coffee Break		
	14:10-14:50	ការទទួលដាច់ទាត់មូលប្បទានបត្រធនាគារផ្សេង	លោក ប៊ុត ប៊ុន្តារិន្ទ
	14:50-15:35	វិបត្តិបញ្ហាកើតឡើងជាក់ស្តែង និងដំណោះស្រាយ លើការទូទាត់ និងដាច់ទាត់មូលប្បទានបត្រ	
	Coffee Break		
	15:35-16:30	ដំណើរការ និងចរន្តការងារនៃសេវាទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ	លោក ស៊ីយ៉ា ម៉ាធីថា
10-10-14	07:30-10:10	❖ នីតិវិធីនៃការស្នើសុំផ្ទេរ មូលនិធិតាមប្រព័ន្ធ On-line ❖ គោលការណ៍ណែនាំ ស្តីពីកំណត់សមតុល្យសាច់ប្រាក់ នៅតាមការិយាល័យ ធនាគារ អេស៊ីលីដា ភីអិលស៊ី ❖ នីតិវិធីស្តីពីការកំណត់សមតុល្យសាច់ប្រាក់ប្រចាំសាខា ❖ នីតិវិធីស្តីពីការរៀបចំរបាយការណ៍ព្យាករណ៍លំហូរសាច់ប្រាក់	អ្នកស្រី កង ថាឡែន
	Coffee Break		
	10:20-12:00	គោលការណ៍ប្រឆាំងការសំអាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (Policy on AML / CFT)	ការិយាល័យប្រតិបត្តិ
	Afternoon		
	13:00-13:20	គោលការណ៍ប្រឆាំងការសំអាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (Policy on AML / CFT) (តូចបំ)	ការិយាល័យប្រតិបត្តិ
	13:20-13:50	ការប្រឆាំងការសំអាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មលើអន្តរជាតិ (Global AML / CFT)	
	Coffee Break		
	14:00-15:00	តួនាទីរបស់ភ្នាក់ងារ RTP នៅក្នុងទីផ្សារមូលបត្រ	លោក សិម អាន
	15:00-16:15	ការគ្រប់គ្រងចាត់ចែងការងារបណ្តុះបណ្តាល	ការិយាល័យបេឡាទិការ
	16:15-16:30	បិទភ្នាក់ងារ	នាយកប្រតិបត្តិប្រតិបត្តិការ

ត្រួតពិនិត្យដោយ
ប្រធានផ្នែកហ្វីកហ្វីនខាងក្នុង



គឹម សុពិសិ

ភ្នំពេញ, ថ្ងៃ៣០ ខែកញ្ញា ឆ្នាំ២០១៤

រៀបចំដោយ


ចាន់ គឹមប៊ាន